



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតយុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក អង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងសមាគមន៍ជនជាតិដើមភាគតិចក្រុម បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (៣៥% ជាស្ត្រី ៦៤% ជាជនជាតិក្រុម ព័រ) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ

១. ការសាងសង់ផ្លូវ លូ និងស្ពាន

- សុំសាងសង់ផ្លូវមួយកន្លែងធ្វើអំពីឈើ ដែលមានបើកក្នុងក្រោមបណ្តោយ៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលស្ថិតនៅភូមិស្រឡៅស្រោង រហូតដល់ភូមិរំដោះ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ និងបញ្ចប់នៅចុងឆ្នាំ២០១៣។
- សុំសាងសង់ផ្លូវថ្មីចំនួន ៧ខ្សែ ជាប្រភេទ ផ្លូវលំក្រាលគ្រួសក្រហម និងមានដាក់លូដោយកន្លែងរួមមាន ៖
 - ខ្សែទី១ ប្រវែង ៧៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រចាប់ពី ភូមិស្រឡៅស្រោង រហូតដល់ ភូមិរំដោះ ក្នុងនោះមានប្រើលូចំនួន ៤កន្លែង ក្នុងមួយកន្លែងប្រើ លូចំនួន ៦កង់ សូមចាប់ផ្តើមសាងសង់ពីដើមឆ្នាំ២០១២ និងបញ្ចប់នៅចុងឆ្នាំ២០១៤។
 - ខ្សែទី២ ប្រវែង ៣០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ចាប់ពីភូមិរំដោះ រហូតដល់ភូមិព្រាល ក្នុងនោះ មានប្រើលូចំនួន ១កន្លែង មានចំនួន ៦កង់។
 - ខ្សែទី៣ ប្រវែង ៣០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិជួនម៉ា ក្នុងនោះមានប្រើលូចំនួន ៣

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

- កន្លែង ក្នុងមួយកន្លែងប្រើលូចំនួន ៦កង់ សូមចាប់ផ្តើមពីដើមឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។
- ខ្សែទី៤ ប្រវែង ៣០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ចាប់ពីភូមិរំដោះ ទៅភូមិកក់ពោន ក្នុងនោះ មានប្រើលូចំនួន ២កន្លែង ក្នុងមួយកន្លែងប្រើលូចំនួន ៦កង់ ។
 - ខ្សែទី៥ ប្រវែង ៣០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិពលកម្ម ទៅចំណុចផ្លូវក្បាលគោ ក្នុងនោះមានប្រើលូចំនួន ១០កន្លែង ក្នុងមួយកន្លែងប្រើលូចំនួន ៦កង់។
 - ខ្សែទី៦ ប្រវែង ៣០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីភូមិពលកម្ម ទៅភូមិសន្លុងជ័យ ក្នុងនោះ មានប្រើលូចំនួន ២កន្លែង ក្នុងមួយកន្លែងដាក់លូ ចំនួន ៦កង់ ហើយក្នុងនោះសុំសាងសង់ស្ពាន ថ្មីចំនួន១ កន្លែងប្រវែង៦០ម៉ែត្រ ទទឹង៤ម៉ែត្រ។
 - ខ្សែទី៧ ប្រវែង២០០ម៉ែត្រ ទទឹង៤ម៉ែត្រ ពីភូមិពលកម្ម ចាប់ពីសាលារៀន បឋមសិក្សាពលកម្ម រហូតមកចុងភូមិពលកម្ម។ សូមឲ្យចាប់ផ្តើមសាងសង់ពីដើមឆ្នាំ២០១២ និងបញ្ចប់នៅចុងឆ្នាំ២០១៣។

២.ការសាងសង់សាលាបឋមសិក្សា និងគ្រូបង្រៀន

- សុំសាងសង់សាលាបឋមសិក្សាថ្មី ចំនួន១ខ្នង មាន៥បន្ទប់ ធ្វើអំពីថ្មប្រកក្បឿង ស្ថិតនៅភូមិកក់ពោន និងសុំគ្រូបង្រៀន បឋមសិក្សាចំនួន៥នាក់ កម្រិតបឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ នៅភូមិពោន សូមចាប់ផ្តើមសាងសង់ពីដើមឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ ២០១៣។
- សុំសាងសង់សាលាបឋមសិក្សាថ្មីចំនួន១ខ្នង មាន៥បន្ទប់ ធ្វើអំពីថ្មប្រកក្បឿង ស្ថិតនៅភូមិពលកម្ម និងសុំគ្រូបង្រៀនបឋមសិក្សា ចំនួន៥នាក់ មានជំនាញកម្រិតបឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ នៅ ភូមិពលកម្ម សូមចាប់ផ្តើមសាងសង់ពីដើមឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ ២០១៣។
- សុំសាងសង់សាលាបឋមសិក្សាថ្មីចំនួនមួយខ្នង មាន៥បន្ទប់ ធ្វើអំពីថ្មប្រកក្បឿងស្ថិត នៅភូមិដូនម៉ា បំពាក់ដោយគ្រឿងសង្ហារឹម និងសុំគ្រូ បង្រៀនបឋមសិក្សាចំនួន៥នាក់ កម្រិតបឋមសិក្សា ពីថ្នាក់ទី ១ ដល់ថ្នាក់ទី៥ នៅសាលាបឋមសិក្សាភូមិដូនម៉ា សូមផ្តើមពីដើមឆ្នាំ២០១២ និងបញ្ចប់នៅចុងឆ្នាំ ២០១៣។
- សុំគ្រូបង្រៀនបឋមសិក្សាចំនួន២នាក់បន្ថែមទៀត កម្រិតបឋមសិក្សា នៅសាលាបឋមសិក្សាដូនម៉ាចាស់ ដោយសារមានការខ្វះគ្រូបង្រៀនក្នុងឆ្នាំសិក្សា២០១១/២០១២នេះ មានសិស្សច្រើន នាយកសាលាត្រូវបង្រៀនជំនួសគ្រូដែលខ្វះចំនួន២នាក់ សូមអនុវត្តនៅដើមឆ្នាំ២០១២នេះតទៅ។
- សុំសាងសង់សាលាបឋមសិក្សាថ្មី ចំនួន១ខ្នងមាន៥បន្ទប់ធ្វើអំពីថ្មប្រកក្បឿង ស្ថិតនៅភូមិរំដោះ សុំគ្រូបង្រៀនបឋមសិក្សាចំនួន៥នាក់ មានជំនាញកម្រិតបឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ នៅភូមិរំដោះ សូមផ្តើមពីដើមឆ្នាំ២០១២ និងបញ្ចប់នៅចុងឆ្នាំ២០១៣។ ។

៣.ការសាងសង់ប៉ុស្តិ៍សុខភាព គ្រូពេទ្យ អណ្តូង និងបន្ទប់អនាម័យ

- សុំសាងសង់ប៉ុស្តិ៍សុខភាពចំនួន១កន្លែងសម្រាប់ភូមិពលកម្ម ភូមិសន្លុងជ័យ និងភូមិស្រឡៅ ប្រោង ទំហំ៩ម៉ែត្រ ទទឹង៥ម៉ែត្រ គ្រូពេទ្យចំនួន៥នាក់ មានជំនាញដូចជា ពេទ្យឆ្មប២នាក់ ពេទ្យជំ

ដីទូទៅ ១នាក់ ពេទ្យភ្នែក ១នាក់ និងពេទ្យធ្មេញ ១នាក់ សូមចាប់ផ្តើមដើមឆ្នាំ២០១២ បញ្ចប់ត្រឹមឆ្នាំ២០១៣។

- សុំសាងសង់អណ្តូងស្នប់ចំនួន ៨០អណ្តូង ដែលមាន ៨ភូមិ ក្នុងនោះមាន ភូមិស្រឡៅស្រោង ១០អណ្តូង ភូមិដូនម៉ា ១០អណ្តូង ភូមិរំដោះ ១០អណ្តូង ភូមិព្រាល ១០អណ្តូង ភូមិសំរោង ១០អណ្តូង ភូមិកក់ពោន ១០អណ្តូង ភូមិពលកម្ម ១០អណ្តូង និងភូមិសន្លុងជ័យ ១០អណ្តូង សូមចាប់ផ្តើមសាងសង់ពីដើមឆ្នាំ២០១២ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៣។
- សុំសាងសង់បង្គន់អនាម័យចំនួន៨០បង្គន់ ក្នុងនោះមាន៨ភូមិ គឺភូមិស្រឡៅស្រោង១០បង្គន់ ភូមិដូនម៉ា១០បង្គន់ ភូមិរំដោះ១០បង្គន់ ភូមិព្រាល១០បង្គន់ ភូមិសំរោង១០បង្គន់ ភូមិកក់ពោន១០បង្គន់ ភូមិពលកម្ម១០បង្គន់ និងភូមិសន្លុងជ័យ១០បង្គន់ សូមចាប់ផ្តើមសាងសង់ពី ដើមឆ្នាំ២០១២ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៣។

៤. ការស្នើសុំបង្កើតសហគមន៍នេសាទ

- ប្រជាពលរដ្ឋនៅក្នុងឃុំរក្សា ដែលមានភូមិចំនួន៨ មានដូចជា៖ ភូមិសំរោង ភូមិព្រាល ភូមិរំដោះ ភូមិកក់ពោន ភូមិដូនម៉ា ភូមិពលកម្ម ភូមិសន្លុងជ័យ និងភូមិស្រឡៅស្រោង ដែលស្ថិតនៅក្នុងស្រុក រវៀង ខេត្តព្រះវិហារ បានស្នើសុំឲ្យមានការបង្កើត សហគមន៍នេសាទដោយស្របច្បាប់ ព្រមទាំងមានការទទួលស្គាល់ពីអាជ្ញាធរ គឺមន្ទីរជលផលខេត្ត ដើម្បីងាយស្រួលក្នុងការប្រកបមុខរបរនៅក្នុងភូមិ សូមចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១២នេះ។

៥. ការស្នើសុំវគ្គបណ្តុះបណ្តាល

- សុំវគ្គបណ្តុះបណ្តាលស្តី អំពីច្បាប់ភូមិបាល និងវគ្គអប់រំអំពីហឹង្សាក្នុងគ្រួសារ ក្នុងមួយឆ្នាំ ឲ្យបាន៤ដង សូមអនុវត្តចាប់ពីដើមឆ្នាំ ២០១២ នេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ចែករូត** តំណាងគណបក្សប្រជាជនកម្ពុជា និងជាជំទប់ទី១ មានប្រសាសន៍ថា «លោកមានការចាប់អារម្មណ៍ និងយកទៅអនុវត្តនៅពេលខាងមុខ ព្រមទាំងជម្រុញការងារអភិវឌ្ឍន៍ ឲ្យប្រជាពលរដ្ឋពិនិត្យ និងស្វែងយល់បន្ថែមទៀត»។

លោក **ជិន ខឹម** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានមានប្រសាសន៍ថា «ការចូលរួមសិក្ខាសាលាថ្ងៃនេះមានសារសំខាន់ណាស់ ធ្វើឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ ស្របទៅតាមរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ ដូចនេះតម្រូវការអាទិភាពទាំង៥ចំនុចនេះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងចង់បាន និងដាក់បញ្ចូលក្នុងកម្មវិធីនយោបាយគណបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១២»។

លោក សុខ សំអាត តំណាងគណបក្សហ៊្វិនស៊ិនប៊ិច បានមានប្រសាសន៍ថា «គាត់ស្វាគមន៍ចំពោះ តម្រូវការទាំង៥ចំនុចនេះ ពីព្រោះវាស្របពេលដែលប្រជាពលរដ្ឋកំពុងតែចង់បាន ហើយខ្ញុំសូមគាំទ្រយ៉ាងខ្លាំង ផងដែរ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នក បោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យ នៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការ នយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការ ទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិន លំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 054